

**សន្តរកថារបស់លោកជំនាញ ខេង សំរ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី
ក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៨**

នៅក្រសួង ឧស្សហកម្ម និង សិប្បកម្ម

ថ្ងៃ ទី ២ ខែ មីនា ឆ្នាំ ២០១៨

សូមគោរព ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ឧស្សហកម្ម និង សិប្បកម្ម !
សូមគោរព លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី!
បងប្អូននារីទាំងអស់ជាទីស្រឡាញ់រាប់អាន!

ថ្ងៃនេះខ្ញុំពិតជាមានទឹកចិត្តសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ **ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ** ជាមួយបងប្អូននារី ក្រសួង ឧស្សហកម្ម និង សិប្បកម្ម នាពេលនេះ។

ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម ទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួង ឧស្សហកម្ម និង សិប្បកម្ម ដែលបានបង្កលក្ខណៈឱ្យមានការរៀបចំពិធីប្រកបដោយអត្ថន័យ ដ៏ឧត្តុង្គឧត្តម សម្រាប់ស្ត្រីកម្ពុជាភ្នំឡើង នៅពេលនេះ។ ទិវានារីអន្តរជាតិនារី គឺជាថ្ងៃរំលឹកពីប្រវត្តិ នៃការខិតខំធ្វើការងាររបស់ ស្ត្រីដើម្បីស្ថានភាពសមរម្យរបស់ខ្លួន និងក្រុមគ្រួសារ ជាពិសេស គឺនៅសតវត្សទី២០ ដែលកម្មករ ទាំងបុរស ទាំងស្ត្រី ទទួលបានការជិះជាន់កេងប្រវ័ញ្ចធ្ងន់ធ្ងរ ពីសំណាក់ម្ចាស់រោងចក្រ រហូតបង្កើតបានជាទិវាអន្តរជាតិនារី ៨មីនាដែលត្រូវបានប្រារព្ធនៅទូទាំងសកលលោក។

ខ្ញុំក៏សូមចូលរួមអបអរសាទរ និង មានមោទនភាព ចំពោះលទ្ធផលការងារ ដែលបងប្អូននារីក្រសួង ឧស្សហកម្ម និង សិប្បកម្ម សំរេចបាន ដូចដែលបានឆ្លុះបញ្ចាំង ក្នុងរបាយការណ៍ កន្លងមកនេះ។

លទ្ធផលដ៏ល្អប្រសើរនេះ ពិតជាបញ្ជាក់ពី សមត្ថភាព ពីសក្តានុពល ពីស្មារតី ឈ្លាសវៃ ផ្ទៃប្រឌិត សកម្មការងារ និង ការខិតខំប្រឹងប្រែង របស់បងប្អូននារី យើង ដើម្បីភាពរីកចម្រើនរបស់ស្ថាប័ន និង ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ខ្ញុំសូមវាយតម្លៃខ្ពស់ថា លទ្ធផលដ៏ល្អប្រសើរនេះ ពិតជាមិនអាចកាត់ផ្តាច់ចេញពីការគិតគូរ យកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រ បង្កលក្ខណៈអោយបងប្អូននារី អាចធ្វើការងារបានល្អ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់ក្រសួងឧស្សហកម្ម និងសិប្បកម្ម ។

ហេតុអ្វីបានជាក្រសួងកិច្ចការនារីជ្រើសរើសប្រធានបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍ ជាតិ សំរាប់ការអបអរ ខួបលើកទី ១០៧ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ នេះ? ព្រោះ ដើម្បីរំលេចពី តម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព។ បើគ្មានសុខសន្តិភាព ក៏ពិតជាមិន មានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់ទីកន្លែង មិនមានការរស់នៅក្នុងភាពសុខដុម រម្យនា ពិសេសស្ត្រី ពិតជាមិនមានឱកាសបន្តអភិវឌ្ឍសមត្ថភាព និងការ សិក្សារៀនសូត្រ បង្កើន ចំណេះដឹង ជំនាញវិជ្ជាជីវៈ មានឱកាសចូលរួមក្នុងគ្រប់កិច្ចការងារ មានលទ្ធភាព បញ្ចេញស្មារតី និងបានទទួលនូវតួនាទីធ្វើសេចក្តីសំរេច នៅគ្រប់កំរិត រួមចំណែកកសាង ប្រទេសកម្ពុជា អោយបាន ឆ្លងផុតពីចំណាត់ថ្នាក់ ជាប្រទេសមានចំណូលទាប ក្លាយជា ប្រទេស មានចំណូលមធ្យមកម្រិតទាប។

ហេតុអ្វីបានជាយើងឆ្លងកាត់ឧបសគ្គដ៏ធ្ងន់ធ្ងរទាំងនេះបានដោយជោគជ័យ?

ព្រោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ក្លឹស្វាង និងប្រកបដោយគតិបណ្ឌិត របស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** យល់យ៉ាងច្បាស់ថា ការកសាង និង ការពារទឹក ដី កម្ពុជា ចាំបាច់ត្រូវការ ទាំងកម្លាំងបុរស ទាំងកម្លាំងនារី។

ហេតុនេះ រាជរដ្ឋាភិបាល បានបង្កើត សមាគមនារីសង្គ្រោះជាតិ ដែលមានខ្សែរយៈតាំងពីថ្នាក់ កណ្តាលរហូតដល់មូលដ្ឋានឃុំភូមិ តាំងពីក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ ១៩៧៩ ដើម្បីក្តាប់សុខ ទុក្ខរបស់នារី និងយកចិត្តទុកដាក់ដោះស្រាយបញ្ហា របស់បងប្អូននារី អោយបានទាន់ពេល វេលា។ រាជរដ្ឋាភិបាល កំណត់ច្បាស់ថា ការជួយស្ត្រីអោយបានផុតពីភាពក្រីក្រ នឹងធ្វើអោយ ប្រជាជន បានផុតពីភាពក្រីក្រ ព្រោះ ស្ត្រី ខ្មែរមានទម្លាប់ខិតខំបំពេញ តួនាទីទាំង បីរបស់ខ្លួន អោយបានល្អព្រមៗគ្នា នោះគឺតួនាទីជាម្តាយ ជាប្រពន្ធ និង ជាពលរដ្ឋ ដែលត្រូវខំធ្វើការងារក្រៅ ផ្ទះអោយបានល្អប្រសើរ យកស្មារតីដូចអង្គភាពផង និង គិតគូរពីបាយទឹកសុខភាពស្វាមី កូនចៅ ចាស់ទុំនៅក្នុងគ្រួសារអោយបានល្អផង។ ហេតុនេះ ស្ត្រីតាំងពីទីក្រុងដល់ជនបទ តែងតែយក ប្រាក់ចំណូលរបស់ខ្លួន មកផ្គត់ផ្គង់កូនចៅ ធ្វើឱ្យគ្រួសារ មានជីវភាពកាន់តែល្អ ប្រសើរ ជាលំ ដាប់។

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយន្តការ នៅគ្រប់កំរិត ដើម្បីគិតគូរ កែប្រែស្ថានភាពរបស់ ស្ត្រីនិងកុមារ អោយបានល្អប្រសើរជាលំដាប់ ដូចជា៖

- ក្រសួងកិច្ចការនារី ដែលមានខ្សែរយៈរបស់ខ្លួននៅគ្រប់ខេត្តស្រុក
- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលមានសមាជិកមកពីគ្រប់ក្រសួង និងតែងតែ មានការប្រជុំប្រចាំឆ្នាំជាមួយ **សម្តេច នាយករដ្ឋមន្ត្រី** ធ្វើអោយ **សម្តេចតេជោ**

កាន់តែយល់បានពីបញ្ហារបស់ស្ត្រី និងតែងតែបានលើកឡើងនូវវិធានការរកដំណោះស្រាយបញ្ហាបានសមស្រប ល្អប្រសើរ ត្រឹមត្រូវតាមសភាពការជាក់ស្តែង

- នៅគ្រប់ខេត្តស្រុក យើងមាន គណៈកម្មាធិការពីគ្រោះយោបល់ស្ត្រីនិងកុមារ
- នៅតាមឃុំ យើងមានគណៈកម្មាធិការកិច្ចការនារីនិងកុមារ ដែលមានមេឃុំជាប្រធាន និងមានស្ត្រីដែលជាអ្នកទទួលបន្ទុកកិច្ចការ នារីនិងកុមារ នៅឃុំណាដែលមិនមានស្ត្រី នៅក្នុងក្រុមប្រឹក្សាឃុំ
- នៅតាមភូមិ ក្នុងចំណោមអ្នកដឹកនាំភូមិចំនួន ៣ នាក់ យើងតែងតែមានស្ត្រី យ៉ាងហោចណាស់ មួយនាក់ តាមការកំណត់របស់អនុក្រឹត្យ លេខ ២២។

រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុម័តច្បាប់ ដើម្បីផ្តល់ការគាំពារ គិតគូរដល់ផលប្រយោជន៍របស់ស្ត្រី លប់បំបាត់ការរើសអើងលើស្ត្រី និងកាត់បន្ថយអំពើហិង្សាលើស្ត្រីដូចជា៖ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ច្បាប់ប្រឆាំងការជួញដូរមនុស្សនិងកេងប្រវ័ញ្ចផ្លូវភេទ ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ និង ច្បាប់ភូមិបាល ជាដើមដែល ប្តីប្រពន្ធ ត្រូវតែមានកម្មសិទ្ធិរួមលើទ្រព្យសម្បត្តិ ព្រោះ មាត្រាទី ៣៦ នៃរដ្ឋធម្មនុញ្ញបានចែងថា ការងារមេផ្ទះ មានតម្លៃស្មើគ្នានឹង កម្រៃ ដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែជំរុញគ្រប់ក្រសួងស្ថាប័ន គ្រប់ថ្នាក់ គ្រប់វិស័យ អោយ អនុវត្តនូវគោលនយោបាយសមភាពយេនឌ័រ បង្កលក្ខណៈអោយស្ត្រី បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការពារ និង អភិវឌ្ឍសង្គម សម្រេចបាននូវលទ្ធផល គួរជាទីមោទនៈភាព ដូចសព្វថ្ងៃ នេះ។ ជាមួយនឹងការរីកចំរើនរបស់ទឹកដី តួនាទីនិងឋានៈរបស់ស្ត្រីនៅក្នុងសង្គមក៏មានការប្រែប្រួលល្អប្រសើរជាបន្តបន្ទាប់ដែរ។ ជាក់ស្តែង បច្ចុប្បន្ននេះ យើងមាន៖

- ស្ត្រី ១រូប ជាឧបនាយករដ្ឋមន្ត្រី
- ស្ត្រី៣រូប ជារដ្ឋមន្ត្រី។
- ស្ត្រី ៣៧ រូប ជារដ្ឋលេខាធិការ
- ស្ត្រី ៥៦ រូប ជាអនុរដ្ឋលេខាធិការ
- ស្ត្រី ៦ រូប ជាឯកអគ្គរាជទូត គឺ នៅប្រទេសអង់គ្លេស ប្រទេសអាណ្លីម៉ង់ ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន និង ប្រទេសចិន។
- ស្ត្រី ២៣ នាក់ ជាអគ្គនាយក (១១%)
- ស្ត្រី ១០៨ នាក់ ជាអគ្គនាយករង (១៤%)
- ស្ត្រី ១០៨ នាក់ជាប្រធាននាយកដ្ឋាន (១១%)
- ស្ត្រី ៦៨១ នាក់ជា អនុប្រធាននាយកដ្ឋាន (២០%)
- ស្ត្រី ១រូប ជាអភិបាលខេត្ត
- ស្ត្រី ២៦ រូប ជាអភិបាលរងរាជធានីខេត្ត

- ក្នុងចំណោម ១៩៧ ស្រុក ក្រុង ខ័ណ្ឌ យើងមានស្រុក ៧រូប ជាអភិបាលស្រុក គឺនៅ ខេត្តកែប ខេត្តរតនគិរី ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តសៀមរាប និងខេត្តព្រៃវែង
- និង ស្រុក ១៨៥ រូប ជាអភិបាលរងស្រុកខ័ណ្ឌ។
- យើងក៏មានស្រុក ៥៧ រូប ជាប្រធានមន្ទីររាជធានីខេត្ត
- ស្រុក ៣០៦ រូប ជាអនុប្រធានមន្ទីររាជធានីខេត្ត
- ស្រុក ៣៤៦ រូប ជាប្រធានការិយាល័យស្រុកក្រុង
- និង ស្រុក ៤៣៩ រូប ជាអនុប្រធានការិយាល័យស្រុកក្រុង។

ក្នុងវិស័យតុលាការ យើងមាន ស្រុក ៣៨ រូប ជាចៅក្រម ស្រុក ២៣ រូប ជាព្រះរាជអាជ្ញា និង ស្រុក ១៦៥ រូប ជាក្រឡាបញ្ជី ។

ចំពោះស្រុក ដែលមានតួនាទី អាស្រ័យដោយការបោះឆ្នោតវិញ យើងមាន៖

- ស្រុក ១០ រូប ជាសមាជិក ព្រឹទ្ធសភា (នេះជា ទិន្នន័យមុនការបោះឆ្នោត ថ្ងៃ ២៥ កុម្ភៈ កន្លង ទៅនេះ)
- ស្រុក ២៥ រូប ជាសមាជិក រដ្ឋសភា
- ស្រុក ១៧ រូប ជា ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង
- ស្រុក ៦៤ រូប ជាសមាជិកក្រុមប្រឹក្សារាជធានីខេត្ត
- ស្រុក ២៧ រូប ជាប្រធានក្រុមប្រឹក្សាស្រុក គឺនៅស្រុក គីរីសាគរ របស់ខេត្តកោះកុង និង ស្រុក ពញ្ញាក្រែករបស់ខេត្តត្បូងឃ្មុំ
- និង ស្រុក ៤០៤ រូប ជាសមាជិកក្រុមប្រឹក្សាក្រុងស្រុកខ័ណ្ឌ។
- សព្វថ្ងៃ យើងមាន ស្រុក ១៣០ នាក់ ជាមេឃុំ ។ ក្នុងចំណោម នេះ យើងមានស្រុក ១៦ នាក់ ដែលបានជាប់ឆ្នោតជាមេឃុំ បាន ៤ អាណត្តិជាប់ៗគ្នា តាំងពីការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់លើកដំបូង។ ស្នាដៃនេះ គឺអាស្រ័យស្មារតីសកម្ម របស់ បងប្អូននារីយើង ដែលតែងតែស្ទុះស្ទារ ខិតខំដោះស្រាយបញ្ហា របស់ប្រជាជននៅមូលដ្ឋាន ធ្វើឱ្យប្រជា ជន ស្រឡាញ់ ជឿជាក់លើការដឹកនាំ របស់នារី។
- ចំនួនស្រុកជំទប់ និងជាសមាជិកក្រុមប្រឹក្សាឃុំ ក៏មានការកើន ឡើងជាលំដាប់ដែរ។ សព្វថ្ងៃនេះ យើងមាន ស្រុក ២៧២ នាក់ ជាជំទប់ទី ១ ស្រុក ២៨៥ នាក់ ជា ជំទប់ ទី ២ និង មាន ស្រុក ១.៦១១ នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំ។

សព្វថ្ងៃនេះ ក្នុងចំណោម មន្ត្រីរាជការទាំងអស់ ស្រុក មានចំនួន៤១% និងក្នុងចំណោម មន្ត្រីដែលមានតួនាទីចាប់ពីថ្នាក់អនុប្រធានការិយាល័យឡើងទៅ ស្រុក មានចំនួន ២៤%។ ចំពោះសិស្សដែលប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A បើយើងគិតពីដើម អាណត្តិទី ៥នេះ គឺពីឆ្នាំ ២០១៣មកដល់ឆ្នាំ ២០១៧ យើងឃើញថា មានចំនួន ប្រហាក់ ប្រហែលគ្នា។ ជាក់ស្តែង៖

- ឆ្នាំ ២០១៣ ក្នុង ចំណោមសិស្សនិទ្ទេស A ៨៦ នាក់ សិស្សស្រី មានចំនួន ៤៥ នាក់ ត្រូវជា ៥២,៣២%
- ឆ្នាំ ២០១៤ ក្នុង ចំណោមសិស្សនិទ្ទេស A ១១ នាក់ សិស្សស្រី មានចំនួន ៥នាក់ ត្រូវជា ៤៥,៤៥%
- ឆ្នាំ ២០១៥ ក្នុង ចំណោមសិស្សនិទ្ទេស A ១០៨ នាក់ សិស្សស្រី មានចំនួន ៤៩ នាក់ ត្រូវជា ៤៥,៣៧%
- ឆ្នាំ ២០១៦ ក្នុង ចំណោមសិស្សនិទ្ទេស A ៤០៥ នាក់ សិស្សស្រី មានចំនួន ២០៤នាក់ ត្រូវជា ៥០,៣៧%
- ឆ្នាំ ២០១៧ ក្នុង ចំណោមសិស្សនិទ្ទេស A ៤២៤ នាក់ សិស្សស្រី មានចំនួន ២១១នាក់ ត្រូវជា ៤៩,៧៦% ។

ទិន្នន័យសិស្សស្រីដែលពូកែនេះ បានផ្តល់នូវក្តីសង្ឃឹមដ៏មុតមាំថា ទៅថ្ងៃអនាគត ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងប្រកបដោយការគិតគូរចំពោះសមភាព យេនឌ័រ របស់

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន យើងនឹងមានចំនួនស្ត្រី ដែលមានតួនាទីធ្វើសេចក្តីសំរេច កាន់តែច្រើនជាងនេះ។ ការបង់ពន្ធលើប្រាក់បៀវត្ស ដែលមុននេះ ត្រឹមតែ ៨០ ម៉ឺនរៀលតែប៉ុណ្ណោះ ដែលត្រូវជាប់ពន្ធ តែឥឡូវនេះ ឡើងទៅដល់ ១ លាន ២ លាន ២ ម៉ឺនរៀល ទើបជាប់ពន្ធ ដើម្បីជួយទៅដល់កម្មករ/ការិនី មន្ត្រីរាជការ និយោជិកទាំងអស់ នៅគ្រប់ទីកន្លែង។ មន្ត្រីរាជការជាស្ត្រីដែលសំរាលបុត្រ ក៏បានទទួលការឈប់សំរាក ៣ខែ និងប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ដែលពីមុនបានតែ ៦០ម៉ឺនរៀល។

គណៈអធិបតី ជាទីគោរព!

លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី និង បងប្អូននារីទាំងអស់ជាទីស្រឡាញ់ រាប់អាន!

ស្ត្រីកម្ពុជាពិតជាមិនអាចបំភ្លេច បានទេ ថា កាលពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ ១៩៧៩ យើងត្រូវខិតខំធ្វើការងារ ដើម្បីចិញ្ចឹមកូនចៅ ក្នុងស្ថានភាព ប្រទេសមួយដែលត្រូវបំផ្លាញដល់លេខសូន្យ ដែលក្រីក្រ ខ្វះស្បៀង មិនមានធនធានមនុស្ស ជាប្រទេសដែលទទួលរងនូវការហុំព័ទ្ធខាងសេដ្ឋកិច្ច មានសន្តិភាពផង នឹងមានសង្គ្រាមផង។ ស្ត្រីមិនតិចទេ ដែលត្រូវធ្វើជាម្តាយ ផង ធ្វើជាឪពុកផង ព្រោះ ត្រូវលះបង់ប្តីសី កូនចៅ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ យើងបានខិតខំរួមគ្នា ដើម្បីធ្វើឲ្យជីវភាពសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជនរបស់យើង កាន់តែប្រសើរ ដែលកាលពីមុននេះ ភាពក្រីក្រគ្របដណ្តប់នូវទូទាំងប្រទេសក្នុងអត្រា ១០០% គឺក្រទាំងអស់គ្នា។ ប៉ុន្តែ ឥឡូវនេះ អត្រានៃភាពក្រីក្រ របស់យើង បានធ្លាក់មកនៅ

ត្រឹមតែ ១៣% ។ នៅតាមដងផ្លូវ បច្ចុប្បន្ននេះ ពោរពេញទៅដោយរថយន្ត ទោចក្រយានយន្ត និងមធ្យោបាយដឹកជញ្ជូនស្នែកស្កុះ រហូតទៅដល់ស្ទះចរាចរណ៍ ជាញឹកញាប់។

យើងលំបាកណាស់ ទម្រាំរកបាននូវសន្តិភាព ដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេស ជាតិរបស់យើង។ ឥឡូវនេះ គ្រាប់មីន និងគ្រាប់មីនទាន់ផ្ទះទាំងឡាយ នៅមិនទាន់ដោះអស់ នៅឡើយទេ វានៅតាមប្រហារជីវិតប្រជាជនតទៅទៀត។

យើងធុញថប់នឹងចរាចរដែលកកស្ទះ ដែលបង្ខំអោយយើងត្រូវស្ទុះស្ទាបក្រោកពីព្រលឹមមក ធ្វើការ តែយើងក៏មានមោទនភាពចំពោះការហូរចូលនៃទេសចររាប់លាននាក់ និងការ វិនិយោគជាបន្តបន្ទាប់ ដែលបង្កើតការងារជាច្រើន ធ្វើអោយស្រ្តីជាច្រើនមានការងារដែល មានប្រាក់កំរៃ មានឋានៈកាន់តែល្អប្រសើរក្នុងគ្រួសារនិងក្នុងសង្គម អាស្រ័យសន្តិភាព ដែលយើងរកមកបានដោយលំបាក ហើយដែលយើងត្រូវតែរួមគ្នាថែរក្សាអោយបានល្អ ព្រោះមានសន្តិភាព ទើបមានទេសចរ ទើបមានវិនិយោគ ទើបមានលទ្ធិប្រជាធិបតេយ្យ។ ការស្វែងរកសន្តិភាពវាលំបាកណាស់ តែការបំផ្លាញសន្តិភាព គឺវាងាយស្រួល។ លទ្ធិប្រជា ធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ការបោះឆ្នោតដែលអាចប្រព្រឹត្តទៅបាន វាក៏ត្រូវតែ ដំណើរការនៅក្នុងក្របខណ្ឌ នៃប្រទេសដែលមានសន្តិភាពតែប៉ុណ្ណោះ។ បើយើងចង់បាន ប្រជាធិបតេយ្យ យើងត្រូវ សកម្មចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយ និង សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាកត្តាធំបំផុតសម្រាប់ធានាដល់ការអភិវឌ្ឍ ធានាអោយមាន ការងារធ្វើអោយ បានជាប់លាប់ ឌីកាសរៀនសូត្រជំនាញ ដើម្បីបង្កើនសមត្ថភាព និង បង្កើនប្រាក់ចំណូល។

ទន្ទឹមនឹងការរីកចំរើន យើងក៏នៅមានបញ្ហាប្រឈមនានា ដែលតម្រូវអោយយើងត្រូវខិតខំ បន្តទៀត ដើម្បីអោយយើងកាន់តែមានធនធានមនុស្សទាំងប្រុសទាំងស្រី ប្រកបដោយ សមត្ថភាព បង្កើតបាននូវស្នាដៃធំៗថែមទៀត ក្នុងការអភិវឌ្ឍន៍សង្គមយើង និង ក្នុងការងារ ឆ្ពោះទៅកាន់សមភាពយេនឌ័ររបស់យើង។

ហេតុនេះ ទើបយើងអបអរសាទរទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ ២០១៨ នេះ ជាមួយនឹង ប្រធានបទ **ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ ។**

មុននឹងបញ្ចប់នេះ ខ្ញុំសូម ថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ ក្រសួង ឧស្សហកម្ម និង សិប្បកម្ម ដែលបានយកចិត្ត ទុកដាក់ជំរុញការអនុវត្តគោលនយោបាយសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ធ្វើអោយ ឋានៈ តួនាទី របស់ស្ត្រី មានការកែប្រែល្អប្រសើរជាលំដាប់។ ឆ្នាំក្រោយ ខ្ញុំសង្ឃឹមជឿជាក់ ថា ក្រសួងនឹងមានចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសំរេចកាន់តែច្រើនជាងនេះ។

សូមគោរពជូនពរលោកជំទាវ ឯកឧត្តមឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម
និង សិប្បកម្មឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាឯកញ្ញាទាំងអស់ សូមប្រកប
ដោយសុខភាពល្អ និងជោគជ័យក្នុងការងារ និង ក្នុងជីវិត។
សូមអរគុណ។